



Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រក្រតីភាព ប្រជាធិបតេយ្យ។

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត នៅឃុំ បឹងចារ ស្រុកសំបូរ ខេត្តក្រចេះ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល និងសហការជាមួយ សមាគមអាដហុក សហគមន៍ ព្រៃឈើ និងអង្គការដៃគូអភិវឌ្ឍន៍ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតស្តីពី ការកំណត់តម្រូវការជាអាទិភាព នៅក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរៀបចំកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១១។ មានអ្នក មានសិទ្ធិបោះឆ្នោតប្រមាណ ៥៣ នាក់ (៣៣% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាង សហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមក្រុម ប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលា នេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ	
១-គ្រូបង្រៀន	• សុំឱ្យបន្ថែមគ្រូបង្រៀនកំរិតមធ្យមសិក្សាបឋមភូមិ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ មកសាលាអនុវិទ្យាល័យ ឃុំបឹងចារ សម្រាប់ឆ្នាំ២០១២។
២-ផ្លូវ	• សុំផ្លូវ ១ខ្សែ ពីចំណុចអូរព្រហ្មត ដល់ចំណុចក្បាលត្នោត ប្រវែង ២ .គ.ម ជាប្រភេទផ្លូវលំ ក្រាលគ្រួស ក្រហម ក្នុងនោះមានប្រើស្ពានឈើ នៅចំណុចអូរបឹងស្ងៀត និងប្រើលូចំនួន ១១ កន្លែង ក្នុងមួយកន្លែងប្រើ លូចំនួន ០៦ កង់ ចាប់ផ្តើមឆ្នាំ២០១២ ។
៣- សន្តិសុខសណ្តាប់ធ្នាប់	• សុំកម្លាំងប៉ូលីស ការពារសន្តិសុខប្រចាំឃុំបឹងចារ ឱ្យមានជាប្រចាំចំនួន ១០ នាក់ ស្នើទៅលោកស្នងការ ខេត្តក្រចេះ និងលោកអធិការស្រុកសំបូរ។

៤- ការកសាងសាលារៀន

• សុំបង្កើតអនុវិទ្យាល័យមួយនៅភូមិតំរើ មាន ០១ អគារ ស្មើ ៥ បន្ទប់ ស្មើទៅក្រសួងអប់រំ និងមន្ទីរអប់រំខេត្តសម្រេច ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២នេះតទៅ។

៥- កសាងប៉ុស្តិ៍សុខភាព

• សុំសាងសង់ប៉ុស្តិ៍សុខភាពមួយកន្លែង នៅជិតអនុវិទ្យាល័យតំរើ ព្រមទាំងមានបុគ្គលិកពេទ្យ និងសំភារៈបរិក្ខារពេទ្យអោយគ្រប់គ្រាន់ ដោយចាប់ពីឆ្នាំ ២០១២នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំមូលដ្ឋានរបស់គណៈបក្សនយោបាយ និងក្រុមប្រឹក្សាឃុំ។ លោក **ហ៊ុល សៀង** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំបឹងចារ បានមានប្រសាសន៍ថា “ខ្ញុំសូមគាំទ្រទាំងស្រុង និងចូលរួមជម្រុញឲ្យតម្រូវការអាទិភាពទាំង ៥ បានទៅដល់ថ្នាក់លើ ប៉ុន្តែតម្រូវការមួយចំនួនមាននៅក្នុងផែនការឃុំរួចហើយ ” ។

លោក **ចាន់ វិសាល** តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ប្រចាំឃុំបឹងចារ បានមានអះអាងថា “តម្រូវការទាំងនេះ ខ្ញុំនឹងជម្រុញឲ្យថ្នាក់លើជួយដោះស្រាយដើម្បីបំពេញនូវអ្វីដែលប្រជាពលរដ្ឋកំពុងត្រូវការ” ។

- សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន ៖
- ១-ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២-ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួមដៃគ្រប់ពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣-តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd.

- ¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
- ១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា) / ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦
- ២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា) / ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 004